



វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ  
PHNOM PENH INSTITUTE OF TECHNOLOGY

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

### ពាក្យសុំចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ

APPLICATION FORM FOR ADMISSION TO PHNOM PENH INSTITUTE OF TECHNOLOGY

នាមត្រកូល និងនាមខ្លួន ជាអក្សរខ្មែរ

Full Name in Alphabet

ខាន់ សុខា

Khan Sokha

#### សូមគោរពជូន

លោកនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ

To the Director of Phnom Penh Institute of Technology

ខ្ញុំបាទ-នាងខ្ញុំសូមគោរពជូន លោកនាយក ជ្រាបថាខ្ញុំបាទ-នាងខ្ញុំ សុំអនុញ្ញាតិចុះឈ្មោះចូលរៀនតាមឆ្នាំសិក្សានិងកម្មវិធីសិក្សាដូចខាងក្រោម:

I would like to seek admission for enrollment as a student within the following academic year and programs:

ឆ្នាំសិក្សា ២០១៣ - ២០១៤  ព្រឹក  រសៀល  យប់  វគ្គពិសេស(សៅរ៍-អាទិត្យ)  .....  
(Academic Year) (Morning) (Afternoon) (Evening) (Saturday-Sunday)

កម្រិតសិក្សាដែលជ្រើសរើស (Desired Degree) :

កម្រិតបរិញ្ញាបត្រ  កម្រិតបរិញ្ញាបត្រខ  កម្រិតវគ្គបណ្តុះបណ្តាល  .....  
(Bachelor's Degree) (Associate's Degree) (Professional Training)

ជំនាញដែលជ្រើសរើស (Desired Field of Study) :

<input checked="" type="checkbox"/> សំណង់ស៊ីវិល (Civil Engineering)	<input type="checkbox"/> ស្ថាបត្យកម្ម និងរចនា (Architecture and Interior Design)
<input type="checkbox"/> អេឡិចត្រូនិច អគ្គិសនី និងទូរគមនាគមន៍ (Electrical, Electronics and Telecommunications Engineering)	<input type="checkbox"/> ព័ត៌មានវិទ្យា និងវិស្វកម្មកុំព្យូទ័រ (Computer Science & Engineering)
<input type="checkbox"/> មេកានិច និងយានយន្ត (Mechanical and Automobile Engineering)	<input type="checkbox"/> គ្រប់គ្រងវិស្វកម្ម (Engineering Management)
<input type="checkbox"/> វិស្វកម្មដឹកជញ្ជូន (Logistics Engineering)	<input type="checkbox"/> អក្សរសាស្ត្រអង់គ្លេស (English Literature)
<input type="checkbox"/> .....	<input type="checkbox"/> .....

ខ្ញុំបាទ-នាងខ្ញុំ សូមសន្យាថានឹងគោរពបទតាមបញ្ជាផ្ទៃក្នុង និងកម្មវិធីសិក្សារបស់វិទ្យាស្ថានឲ្យបានត្រឹមត្រូវ។

ខ្ញុំបាទ-នាងខ្ញុំ សូមលោកនាយក មេត្តាពិនិត្យលទ្ធភាព អនុញ្ញាតិឲ្យខ្ញុំបាទ-នាងខ្ញុំ បានចូលសិក្សានៅវិទ្យាស្ថាន ដោយក្តីអនុគ្រោះ។

If admitted, I agree to comply with the rules and regulations of Phnom Penh Institute of Technology.

សូមជូនភ្ជាប់មកជាមួយនូវ (ENCLOSURE)

- លិខិតបញ្ជាក់ថាបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឬសញ្ញាបត្រដែលមានតម្លៃស្មើ និងព្រឹត្តិបត្រពិន្ទុ Graduate certificate of high school or equivalent certificate and academic transcript
ជីវប្រវត្តិសង្ខេប មានបិទរូបថតថ្មី ១ សន្លឹក Biography with new photo
រូបថតដែលទើបថតថ្មី ទំហំ ៤ x ៦ ២ សន្លឹក Two recent photographs (4x6)

សូមលោកនាយកវិទ្យាស្ថាន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ-នាងខ្ញុំ។

ធ្វើនៅ ភ្នំពេញ, ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០១៣. (Place) (DD) (MM) (YYYY)

ហត្ថលេខា និងឈ្មោះសាមីខ្លួន (Signature and Name of Applicant)

អាសយដ្ឋានទំនាក់ទំនងរបស់អាណាព្យាបាល Contact Address in Case of Emergency

ឈ្មោះ: ខាន់ សុខលីម (Name in Full)

ត្រូវជា: ពូបង្កើត (Relationship to Applicant)

អាសយដ្ឋាន: ផ្ទះលេខ១២៣ ផ្លូវលេខ៣២១ សង្កាត់បឹងកក់២ (Present Address) ខណ្ឌទួលគោក រាជធានីភ្នំពេញ

លេខទូរស័ព្ទ: ០១២ ១២៣ ៤៥៦ (Telephone)

ហ្វាក ឬ អ៊ីម៉ែល: soklim@yahoo.com (Fax or E-mail)

Empty box for signature and name of applicant.

ហាមសរសេរក្នុងប្រអប់នេះ (Do not write in this area)

សំរាប់ការិយាល័យសិក្សា

(For Officials Only)

ពេលសិក្សា

(Period)

ព្រឹក រសៀល យប់ (Morning) (Afternoon) (Evening)

វគ្គពិសេស (ថ្ងៃសៅរ៍-អាទិត្យ) (Saturday-Sunday)

Empty box for special period selection.

អត្តលេខពាក្យសុំ: (Application No.)

ពិនិត្យពាក្យចូលសិក្សាដោយ: (Admission checked by)

ថ្ងៃទីខែឆ្នាំ: (Date)

កំណត់ត្រាផ្សេងៗ: (Other)

បញ្ជាក់:

រាល់ការផ្លាស់ប្តូរអាសយដ្ឋាន ឬលេខទូរស័ព្ទ និស្សិតត្រូវផ្តល់ដំណឹង មកការិយាល័យសិក្សា ឬការិយាល័យកិច្ចការនិស្សិតនៃវិទ្យាស្ថាន។

Every student must notify and report to the Academic Office or Student Affair Office for any change of address as soon as possible.

# ជីវប្រវត្តិ (BIOGRAPHY)

## ព័ត៌មានផ្ទាល់ខ្លួន (Personal Details)

នាមត្រកូល និងនាមខ្លួន ជាអក្សរខ្មែរ

ខាន់ សុខា

Full Name in Alphabet

Khan Sokha

ស្ថានភាពគ្រួសារ (Marital Status)

នៅលីវ (Single)  មានគ្រួសារ (Married)

ភេទ (Sex)

ប្រុស (Male)  ស្រី (Female)

រូបថត

Photo  
4 x 6

ជនជាតិ: កម្ពុជា សញ្ជាតិ: កម្ពុជា  
(Race) (Nationality)

ថ្ងៃ-ខែ-ឆ្នាំកំណើត: ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ១៩៩៤  
(Date of Birth) (DD) (MM) (YYYY) ស្ថានភាពបច្ចុប្បន្ន: សិស្ស  
(Current Status)

ទីកន្លែងកំណើត: ភូមិ ព្រៃកសិកម្ម ឃុំ/សង្កាត់ តាខ្មៅ ស្រុក/ខណ្ឌ/ក្រុង តាខ្មៅ  
(Place of Birth) (Village) (Commune/Sangkat) (District/Khan/Krung)  
រាជធានី/ខេត្ត កណ្តាល  
(Capital/Province)

## អាសយដ្ឋានបច្ចុប្បន្ន (Current Address)

ផ្ទះលេខ ១២៣ ផ្លូវលេខ ៣២១ ភូមិ ៧ ឃុំ/សង្កាត់  
(House No.) (Street No.) (Village) (Commune/Sangkat)

ស្រុក/ខណ្ឌ/ក្រុង ទួលគោក រាជធានី ភ្នំពេញ  
(District/Khan/Krung) (Capital/Province)

លេខទូរស័ព្ទ ០១៦ ១២៣ ៤៥៦ អ៊ីមែល sokha\_khan@gmail.com  
(Phone Number) (E-mail)

## ការសិក្សាទូទៅ (General Education)

វិទ្យាល័យ ហ៊ុនសែនតាខ្មៅ នៅឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៣ រាជធានី/ខេត្ត កណ្តាល  
(High School) (Start Year) (End Year) (Capital/Province)

លទ្ធផលប្រឡងចេញពីវិទ្យាល័យ:  ជាប់ (Passed)  ធ្លាក់ (Failed) ឆ្នាំបញ្ចប់ ២០១៣ លេខបន្ទប់ ១២  
(High School Exit Exam Status) (Graduation Year) (Room No.)

មណ្ឌលប្រឡង វិទ្យាល័យហ៊ុនសែនតាខ្មៅ លេខតុ ២៣ និទ្ទេស B  
(Exam Venue) (Seat No.) (Grade)

## ការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬបច្ចេកទេសផ្សេងៗ (បើមាន) (Other Vocational or Technical Trainings If Any)

ឈ្មោះសាលា វិទ្យាស្ថាន  
(Institution/school Name)

នៅឆ្នាំ ដល់ឆ្នាំ រាជធានី/ខេត្ត  
(Start Year) (End Year) (Capital/Province)

លទ្ធផលនៃការសិក្សា:  ជាប់ (Complete)  ធ្លាក់ (Incomplete)  
(Study Status)

កម្រិតវប្បធម៌ភាសាបរទេស (Foreign Language Proficiency)

ភាសា (Language)	កម្រិត (Level)	ល្អណាស់ (Excellent)	ល្អ (Good)	មធ្យម (Fair)	ខ្សោយ (Poor)
អង់គ្លេស			✓		
ជប៉ុន				✓	

ព័ត៌មានស្តីពីពួកម្តាយបង្កើត (Parents Information)

ឪពុកឈ្មោះ: ខាន់ ដារា ឆ្នាំកំណើត ១៩៦៥ ជនជាតិ កម្ពុជា សញ្ជាតិ កម្ពុជា  
(Father's Name) (Year of Birth) (Race) (Nationality)

ស្លាប់(Deceased) រស់(Alive)

មុខរបរនិងកន្លែងធ្វើការបច្ចុប្បន្ន មន្ត្រីរាជការ នៃក្រសួងមហាផ្ទៃ  
(Career and Workplace Name)

លេខទូរស័ព្ទ ០១២ ៩៨៧ ៣៤៥ អ៊ីមែល khan\_dara@yahoo.com  
(Phone Number) (E-mail)

ម្តាយឈ្មោះ: សុខ ដារី ឆ្នាំកំណើត ១៩៧០ ជនជាតិ កម្ពុជា សញ្ជាតិ កម្ពុជា  
(Mother's Name) (Year of Birth) (Race) (Nationality)

ស្លាប់(Deceased) រស់(Alive)

មុខរបរនិងកន្លែងធ្វើការបច្ចុប្បន្ន មេដ្ឋាន  
(Career and Workplace Name)

លេខទូរស័ព្ទ ០១២ ៩៨៧ ៣៤៥ អ៊ីមែល  
(Phone Number) (E-mail)

អាសយដ្ឋានបច្ចុប្បន្នរបស់ឪពុកម្តាយបង្កើត (Parents' Current Address)

ផ្ទះលេខ ២៣ ផ្លូវលេខ ១២៣ ភូមិ ព្រៃក្រសែរោង ឃុំ/សង្កាត់ តាខ្មៅ  
(House No.) (Street No.) (Village) (Commune/Sangkat)

ស្រុក/ខណ្ឌ/ក្រុង តាខ្មៅ រាជធានី កណ្តាល  
(District/Khan/Krung) (Capital/Province)

ខ្ញុំបាទ/នាងខ្ញុំសូមធានាអះអាងថា សេចក្តីដែលបានរៀបរាប់ក្នុងដំបូរព័ត៌មានខាងលើនេះពិតជាត្រឹមត្រូវតែឯកត្រង់ក្លាយ។ ប្រសិនបើមាន  
ចំណុចណាមួយដែលប្រាសចាកពីការពិត ខ្ញុំបាទ/នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់។

I certify that all the information provided on this application form and accompanying documents is complete and accurate. I am aware that if I deliberately conveyed wrong information or misled the institute, I will be kept accountable under the law for my actions.

ហាមសរសេរក្នុងប្រអប់នេះ (Do not write in this area)  
សំរាប់ការិយាល័យសិក្សា (For Officials Only)

ធ្វើនៅ ភ្នំពេញ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៣  
(Place) (DD) (MM) (YYYY)  
ហត្ថលេខា និងឈ្មោះសាមីខ្លួន  
(Signature and Name of Applicant)